

- របៀបបង្កើតaccount និងLogin សំរាប់ ការលក់ដេញថ្លៃ(ករណីអ្នកមិនទាន់មានaccountនូវឡើយ)

1. ចុចលើប៊ូតុងRegister



2. បំពេញព័ត៌មានដែលចាំបាច់សំរាប់ការRegister រួចប៊ូតុងRegister

REGISTER

**Register Form**

Name :

Gender  
 Male  Female


Phone number :

E-mail :

Password :

[Register](#)


3. បន្ទាប់មកវានឹងបង្ហាញព័ត៌មានដូចខាងក្រោម៖



4. បន្ទាប់មកអ្នកចាំបាច់ត្រូវទៅកាន់Mail account របស់អ្នកដើម្បីclick លើ link សំរាប់ជាការconfirm.

Please click this link or copy the link to open a new tab on browser for comfilm for login : <http://krangmeascomputer.com/site/index.php?p=confirmMailregister&code=63333414104ee8de3b7f01ac0449549e>


5. បន្ទាប់ពីបានclick រួចហើយ វានឹងត្រលប់មកកាន់website របស់ពួកយើងវិញ ពេលនោះអ្នកនឹងទទួលបានព័ត៌មានដូចខាងក្រោម៖



6. ចុចលើប៊ូតុងLogin




7. ពេលចុចរួចហើយ វានឹងបង្ហាញForm សំរាប់ Loginដូចខាងក្រោម រួចអ្នកត្រូវបំពេញនូវព័ត៌មាន២យ៉ាងគឺE-mail និង Password រួចចុចលើប៊ូតុងLogin.



8. ពេលចុចរួចហើយវានឹងបង្ហាញព័ត៌មាន២គឺ៖

- ករណីការlogin បរាជ័យ នោះអ្នកត្រូវចុចលើប៊ូតុងLogin ក្នុងជំហានទី៦ម្តងទៀត រួចអនុវត្តតាមជំហានដដែល។



- ករណីការlogin ជោគជ័យ




9. ពេលចេញពីតម្លៃដូចខាងលើ នោះអ្នកអាចចូចទៅកាន់menu ដេញថ្លៃបានហើយ ហើយក៏អាចដេញថ្លៃបានដែរ។

- របៀប Login សំរាប់ ការលក់ដេញថ្លៃ(ករណីអ្នកមានaccount រួចហើយ)

1. ចុចលើប៊ូតុងLogin



2. ពេលចុចរួចហើយ វានឹងបង្ហាញForm សំរាប់ Loginដូចខាងក្រោម រួចអ្នកត្រូវបំពេញនូវព័ត៌មាន២យ៉ាងគឺ៖E-mail និង Password រួចចុចលើប៊ូតុងLogin.



3. ពេលចុចរួចហើយវានឹងបង្ហាញព័ត៌មាន២គឺ៖
  - ករណីការlogin បរាជ័យ នោះអ្នកត្រូវចុចលើប៊ូតុងLogin ក្នុងជំហានទី៦ម្តងទៀត រួចអនុវត្តតាមជំហានដដែល។



Sorry your password and username are incorrect! please try agian...

- ករណីការlogin ជោគជ័យ



**Login Successful !**

10. ពេលចេញពីព័ត៌មានដូចខាងលើ នោះអ្នកអាចចូចទៅកាន់menu ដេញផ្លែបានហើយ ហើយក៏អាចដេញផ្លែបានដែរ។

- ករណីចូលទៅដេញថ្លៃដោយមិនបានLogin ឬ ដោយមិនមាន Account នោះវានឹងចេញរូបភាពដូចខាងក្រោមនេះ ហើយការដេញថ្លៃរបស់អ្នកក៏ចាប់ទុកជាមោឃៈដែរ មិនអាចយកជាការបានទេ។

រូបភាពនេះវាអោយយើងប្រតិបត្តិការ២យ៉ាងគឺ ៖

- Login ដោយគ្រាន់តែចុចលើប៊ូតុងLogin ហើយអនុវត្តតាមជំហានរបស់(របៀប Login សំរាប់ ការលក់ដេញថ្លៃ) ចំពោះអ្នកមានAccount
- Register ដោយគ្រាន់តែបំពេញព័ត៌មាន សំរាប់បង្កើត Accountថ្មី ហើយអនុវត្តតាមជំហានរបស់(របៀបបង្កើតaccount និងLogin សំរាប់ ការលក់ដេញថ្លៃ) ចំពោះអ្នកគ្មានAccount។